



# TIA CANTEEN MENU





# TIA CANTEEN MENU

week 1

## MONDAY



បាយ ( Rice )



បាយស្រូប  
( Pork Chop Rice )



ស្លែវស៊ីប  
( Soup )



បង្កែមបបរចាដូរ

## TUESDAY



បាយ ( Rice )



វាជាក់កាដៅ  
( Fried Crispy Pork with Basil )



សម្លកុងយ៉ាសាច់មាន់  
( Chicken Tong Yum Soup )



បង្កែមគ្រាប់ឈូក

## WEDNESDAY



បាយ ( Rice )



សាច់ជ្រូកចៀន  
( Fried Pork )



ស្លែរប្រហិតត្រី  
( Fish Meatballs Soup )



បង្កែមតៅស័ន

## THURSDAY



បាយ ( Rice )



ឆាគ្រឿង  
( Stir Fried with lemongrass )



សម្លម្ទូរយួន  
( Vietnamese Sour Soup )



ចេក  
( Banana )

## FRIDAY



មាន់បំពង  
( Fried Chicken )



ស្ករីតាទី  
( Spaghetti )



ខ្នុរ  
( Jackfruit )

## MONDAY



បាយ ( Rice )



ពងទាត្រក់ ( Egg )



សម្លម្សៅត្រី  
( Lemongrass Sour Soup )



បង្កែមចេកខ្លី៖

## TUESDAY



បាយ ( Rice )



ឆាខ្នី  
( Stir Fried Beef with Ginger )



ខសាច់ជ្រូកពងទា  
( Caramelized Pork & Eggs )



ក្រូច  
( Orange )

## WEDNESDAY



បាយ ( Rice )



ត្រីចៀន  
( Fried fish )



ស្លាវជ្រក់សាច់មាន់  
( Chicken Sour Soup )



ចាហួយដូង

## THURSDAY



បាយ ( Rice )



មាន់លីងកុលស្លឹកត្រៃ  
( Lemongrass Fried Chicken )



ស្លាវជីតាយ  
( Seaweed Soup )



បបរត្នោត

## FRIDAY



ស៊ុបលត  
( Soup Noodle )



មាន់បំពងកូរ៉េ  
( Korean Fried Chicken )



ផ្លែប៉ោម  
( Apple )



## MONDAY



បាយ ( Rice )



បាយមាន់ហៃណាំ  
( Hainan Chicken Rice )



ស៊ុបពោត  
( Corn Soup )



បង្កែមលត

## TUESDAY



បាយ ( Rice )



ឆាស្មៅតពោត  
( Fried Baby Corn )



ស្លាកែវស្លែជូ  
( Boiled Cabbage Soup )



បង្កែមបបរត្រាវ

## WEDNESDAY



បាយ ( Rice )



ប្រហិតត្រី  
( Fish meatballs )



សម្លម្ហូរខ្លឹះសាច់មាន់  
( Chicken Coconut Milk Soup )



ទំពាំងបាយជូ  
( Grape )

## THURSDAY



បាយ ( Rice )



សាច់ក្រកចៀន  
( Sausage )



ចាប់ឆាយ  
( Vegetables with Pork Soup )



ចេកនឹង

## FRIDAY



ស្ប៉ាហ្គេតទី  
( Spaghetti Cheese )



មាន់បំពង  
( Fried Chicken )



ផ្លែស្រកាឆាត  
( Dragon fruit )



## MONDAY



បាយ ( Rice )



ឆាឡុកឡាក់  
( Beef Lok Lak )



បាយឆា  
( Fried rice )



បង្កែមបាញ់ខុក

## TUESDAY



បាយ ( Rice )



ឆាមីស្ករ  
( Stir Fried Glass Noodle )



ស្លាវស្លែជាមួយតៅហ្វូ  
( Boil cabbage with tofu )



បង្កែមចាហ្គុយខ្មៅ

## WEDNESDAY



បាយ ( Rice )



សាច់ជ្រូកលីងខ្លឹមសរ  
( Roasted Pork with garlic )



សម្លម្លូរពងត្រី  
( Fish Eggs Sour Soup )



ទឹកឡើង  
( Watermelon )

## THURSDAY



បាយ ( Rice )



ពងទាចំហុយត្រីប្រមា  
( Steamed Egg with Salted Fish )



ស្លាវត្រឡាច  
( Winter Melon Soup )



ជំទូងរឹង

## FRIDAY



ឆាមីគីឡូ  
( Noodles )



នំតាកូ  
( Tacos )



ស្វាយ  
( Mango )